



គន្លឹះ ៧ សំខាន់ៗ

1



ពិចារណាឱ្យបានច្បាស់មុនពេលអ្នកសម្រេចចិត្តខ្ចីលុយ

សួរខ្លួនឯងថា តើអ្នកពិតជាត្រូវការខ្ចីលុយនេះប្រាកដមែនឬទេ ឬអ្នកអាចរកវិធីផ្សេងទៀតដើម្បីទទួលបានប្រាក់/ជំនួយដែលអ្នកត្រូវការដោយមិនចាំបាច់ខ្ចីទេ។

2



ត្រូវប្រាកដថា កម្ចីរបស់អ្នកនឹងជួយបង្កើនប្រាក់ចំណូលដល់អ្នក

ត្រូវគិតថាខ្ចីលុយដើម្បីវិនិយោគលើអ្វីដែលនឹងបង្កើនប្រាក់ចំណូលរបស់អ្នកបាន ឬធ្វើអោយស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើង។ ខ្ចីតែអ្វីដែលអ្នកត្រូវការចាំបាច់ ជៀសវាងការខ្ចីសម្រាប់ការចិញ្ចឹមរស់របស់អ្នកដែលមិនចាំបាច់ ឬខ្ចីលុយលើសពីតម្រូវការចាំបាច់ជាក់ស្តែង។

3



យល់ និងស្គាល់ច្បាស់ពីបុគ្គលដែលអ្នកនឹងខ្ចីលុយ

ប្រសិនបើអ្នកសម្រេចចិត្តខ្ចីលុយ អ្នកគួរទៅខ្ចីពីអ្នកឱ្យស្របច្បាប់៖ មុននិងខ្ចីត្រូវពិនិត្យមើលលក្ខន្តិកៈ/ឬអាជ្ញាបណ្ណរបស់ពួកគេ។

4



យល់ច្បាស់អំពីអត្រាការប្រាក់ជៀសវាងបំណុលវិល្លាត

ត្រូវយល់ពីរបៀបដែលរេតអត្រាការប្រាក់ ត្រូវខ្ចីទៅអ្នកដែលមានអត្រាការប្រាក់ទាបបំផុត និងចរចាអត្រាការប្រាក់តាមដែលអ្នកអាចធ្វើបាន។

5



យល់ច្បាស់អំពីលក្ខខណ្ឌនៃការខ្ចីលុយ

ត្រូវប្រាកដថាអ្នកយល់ច្បាស់អំពីអ្វីខ្លះ ដែលអ្នកត្រូវសងវិញ សងនៅពេលណា ហើយរបបបង់ប្រាក់ប៉ុន្មាន? ចំនួនទឹកប្រាក់ប៉ុន្មាន? កុំខ្ចីប្រាក់លើសពីលទ្ធភាពដែលអ្នកមានសម្រាប់សងវិញ – ត្រូវប្រាកដថាអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ និងបានទាញអ្នកអាចចង្អុលការសងវិញដោយមិនប៉ះពាល់ដល់តម្រូវការមូលដ្ឋានរបស់គ្រួសារអ្នក – ហើយអ្នកត្រូវសួរខ្លួនឯងថា តើប្រាក់កម្ចីនឹងបង្កើនប្រាក់ចំណូលរបស់អ្នកដែរឬទេ?

6



ជៀសវាងខ្ចីលុយពីម្ចាស់បំណុលច្រើនក្នុងពេលតែមួយ

ព្រោះវាងាយស្រួលសម្រាប់អ្នកដើម្បីសងបំណុលត្រឡប់វិញ បើអ្នកខ្ចីច្រើនម្ចាស់វាអាចជាប់គាំង នៅពេលដែលអ្នកសងត្រលប់នៅក្នុងវគ្គបំណុលនីមួយៗ ហើយវាអាចបង្កើនសម្ពាធលើអ្នក និងគ្រួសាររបស់អ្នក។

7



យល់ដឹងអំពីការគ្រប់គ្រងថវិកាអោយបានល្អ

ការខ្ចីលុយមិនមែនជាដំណោះស្រាយល្អសម្រាប់អ្នកទេប្រសិនបើអ្នកមិនអាចគ្រប់គ្រងថវិការបស់អ្នកបានត្រឹមត្រូវ។

គន្លឹះសំខាន់ៗ

ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពជំពាក់បំណុលគេ

ស្វែងយល់ពីស្ថានភាពរបស់អ្នក៖ ត្រូវពិនិត្យមើលថា តើអ្នកស្ថិតក្នុងស្ថានភាពជំពាក់បំណុលគេច្រើនដែរឬទេ? តើវាមានអត្រាការប្រាក់ខ្ពស់ដែរឬទេ? វាមានថ្លៃសេវាផ្សេងទៀតដែរឬទេ? តើការទូទាត់ដែលមានកាត់បន្ថយសមតុល្យនៃប្រាក់ដើមដែរឬទេ? ប្រសិនបើបាទ/ចាស មានមានន័យថាអ្នកកំពុងស្ថិតក្នុងស្ថានភាពជំពាក់បំណុលគេច្រើនខ្លាំងហើយ។

1

បង្កើតថវិកា៖ ធ្វើបញ្ជីបំណុល ការចំណាយ និងចំណូលរបស់អ្នកទាំងអស់ ដើម្បីយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ វានឹងជួយអ្នកក្នុងការកំណត់អត្តសញ្ញាណនៃចំនុចដែលអ្នកអាចកាត់បន្ថយការចំណាយដែលមិនចាំបាច់ និងដើម្បីបង្វែរថវិកាទាំងនោះទៅសងបំណុលវិញ។ ចូរពិនិត្យមើលថវិកា និងផែនការសងបំណុលរបស់អ្នកឱ្យបានទៀងទាត់ ហើយធ្វើការតែងត្រួតតាមតម្រូវការ។

2

ផ្តល់អាទិភាពដល់បំណុលរបស់អ្នក៖ សងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិន ហើយសងបំណុលដែលមានអត្រាការប្រាក់ទាបនៅពេលក្រោយ។

3

ទាក់ទងអ្នកផ្តល់ប្រាក់កម្ចីដើម្បីទាញយកសម្រាប់អត្រាការប្រាក់ទាប និងធ្វើផែនការសងវិញនៅពេលណាដែលអាចធ្វើទៅបាន។

4

កុំយកប្រាក់កម្ចីបន្ថែមពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ព្រោះវានឹងធ្វើឱ្យស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។

5

កុំនៅម្នាក់ឯង ហើយសុំជំនួយ និងជំនួយផ្សេងៗ៖ អ្នកជំនាញខ្លះអាចផ្តល់ជំនួយ និងជួយអ្នកក្នុងការរៀបចំផែនការថវិការបស់អ្នក ចរចាជាមួយអ្នកឱ្យខ្ចី ឬជំនួយផ្នែកច្បាប់។

6

